

សេចក្តីថ្លែងការណ៍រួម

“ ស្ត្រី និងការចូលរួមកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្មដែលគ្រោះថ្នាក់ខ្លាំង ក្រៃលែងសំរាប់ធានាសន្តិសុខ និង សុវត្ថិភាពស្បៀង ”

ខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣

យើងខ្ញុំទាំងអស់គ្នាជាសិស្ស និងស្រ្តី ប្រជាកសិករ និងអ្នកចូលរួមប្រមាណជា ៥០០ នាក់ដែលបានចូលរួម ក្នុងទិវាគ្មានការប្រើប្រាស់ថ្នាំកសិកម្មនាឱកាសនេះ សូមអំពាវនាវ និងគោរពធ្វើជូននូវសេចក្តីថ្លែងការណ៍រួមមួយស្តីអំពី ការព្រួយបារម្ភពីបញ្ហាការប្រើប្រាស់ថ្នាំកសិកម្ម ជាពិសេសថ្នាំកសិកម្មដែលគ្រោះថ្នាក់ខ្លាំងក្រៃលែងដែលជះឥទ្ធិពលជា វិជ្ជមានទៅលើសុខភាពមនុស្ស សត្វ បរិស្ថាន សេដ្ឋកិច្ច និងសន្តិសុខស្បៀងជូនរាជរដ្ឋាភិបាលកម្ពុជា និងដៃ គូអភិវឌ្ឍន៍នូវបញ្ហាមួយចំនួនដែលបានជួបប្រទះមានដូចជា៖ ការនាំចូល ការធ្វើអាជីវកម្មថ្នាំកសិកម្មហាមឃាត់ និងមិនស្របច្បាប់ ការយល់ដឹងអំពីបច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្មរបស់កសិករ និងអាជីវករពុំទាន់បានត្រឹមត្រូវតាម គោលការណ៍សុវត្ថិភាពនៅឡើយ។ ការផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានអំពីថ្នាំកសិកម្មដែលហាមឃាត់ និងហួស កាលកំណត់ប្រើប្រាស់មិនទាន់បានទូលំទូលាយនៅឡើយ។ ម្យ៉ាងវិញទៀតកសិករកម្ពុជាបាននឹងកំពុងធ្លាក់ខ្លួនក្នុង អន្ទាក់ប្រើប្រាស់សារធាតុគីមីកាន់តែកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលធ្វើឲ្យគាត់ចំណាយខ្ពស់ក្នុងផលិតកម្ម កសិកម្ម។ ការប្រើប្រាស់ថ្នាំកសិកម្ម និងជីគីមី មិនត្រឹមត្រូវតាមបច្ចេកទេស និងច្រើនលើសលប់បានសំលាប់រង្គាល សត្វមានប្រយោជន៍ ជីវៈចម្រុះ និងធ្វើអោយកើនឡើងនូវកត្តាចង្រៃនានាដូចជា៖ ស្មៅចង្រៃ ដង្កូវ និងពពួកផ្សិត ជាដើម។ល។

យើងខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តការគាំទ្រ និងចូលរួមត្រួតពិនិត្យការនាំចូលរួម សម្ភារៈកសិកម្មដែលមានគ្រាប់ពូជ ជីគីមី និងថ្នាំកសិកម្ម ព្រមទាំងកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដើម្បី ឈានទៅរក្សាបាននូវសុវត្ថិសុខ និងសុវត្ថិភាពស្បៀង។ យើងខ្ញុំសូមសំណូមពរ និងជូនអនុសាសន៍ទៅភាគីពាក់ព័ន្ធ មានដូចជា៖

១. រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ

- រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរផ្តោតការយកចិត្តទុកដាក់ បន្ថែមទៀតលើការគ្រប់គ្រងសម្ភារៈកសិកម្ម និងធានាបាននូវសុវត្ថិភាពអំពីការប្រើប្រាស់ថ្នាំកសិកម្ម។
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរបន្តជំរុញឲ្យមន្ទីរកសិកម្មតាមគ្រប់ខេត្ត ក្រុង រាជធានី ពង្រឹង និងពង្រីកការអនុវត្តប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ (បវស) វិធានការចម្រុះគ្រប់គ្រងដំណាំ (អាយ ភី អឹម) ការអនុវត្តកសិកម្មល្អ (ជី អេ ភី) ពិពិធកម្មកសិកម្មដើម្បីបង្កើនផលិតផល និងផលិតភាពកសិកម្ម។

- អគ្គនាយកដ្ឋានកសិកម្ម ជាពិសេសនាយកដ្ឋានផ្សព្វផ្សាយ គួរបន្តជំរុញការផ្សព្វផ្សាយពីថ្នាក់កសិកម្ម ដែលហាមឃាត់និងថ្នាក់កសិកម្មដែលគ្រោះថ្នាក់ខ្លាំងក្រៃលែងតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។
- នាយកដ្ឋាននីតិកម្មកសិកម្ម គួរបន្តជំរុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាក់កសិកម្ម និងដីកសិកម្ម ក៏ដូចជាច្បាប់ស្តីពី គ្រាប់ពូជដំណាំ អោយមានប្រសិទ្ធភាពខ្ពស់។
- អគ្គនាយកដ្ឋានកសិកម្ម គួរពង្រីកការបណ្តុះបណ្តាលឲ្យបានកាន់តែទូលំទូលាយអំពីសុវត្ថិភាព និងហា និភ័យនានាដែលអាចកើតឡើងពីការប្រើប្រាស់ថ្នាក់កសិកម្ម និងដីគីមី។
- បន្តពង្រឹងការផ្សព្វផ្សាយតាមរយៈវិទ្យុជាតិ និងទូរទស្សន៍ជាតិ ផ្ទាំងរូបភាពធំៗ ពីគ្រោះថ្នាក់បណ្តាលមក ពីថ្នាក់កសិកម្ម និងដីគីមី និងហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មថ្នាក់កសិកម្ម លើគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរជំរុញនិងលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធនានា គួរធ្វើការ សិក្សាស្រាវជ្រាវរកជំនឿសមានប្រសិទ្ធភាពនានា ដើម្បីជំនួសការប្រើប្រាស់ថ្នាក់កសិកម្ម និងដីគីមី។
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរជំរុញ និងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធបានចូលរួមបន្ថែម ទៀតក្នុងការពិនិត្យ និងផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ដីកសិកម្ម។

២. វិស័យឯកជន

- លើកទឹកចិត្ត និងចូលរួមអនុវត្តការអភិវឌ្ឍន៍បែតង តាមរយៈការធានាសុវត្ថិភាពបរិស្ថានល្អក្នុងទឹកនៃឯកជន កសិកម្មសំអាតកាកសំណល់ពុលមុននឹងបញ្ចេញមកក្រៅ។ល។
- ក្រុមហ៊ុននាំចូលសម្ភារកសិកម្ម ដូចជា គ្រាប់ពូជ ថ្នាក់កសិកម្ម និងដីគីមី គួរគោរពតាមច្បាប់ ក្នុងការបក ប្រែជាភាសាខ្មែរ និងធានាបាននូវគុណភាពខ្ពស់ ជាពិសេស សូមឈប់នាំចូលឬផលិត ថ្នាំពុលដែលមានគ្រោះថ្នាក់ខ្លាំង។
- ក្រុមហ៊ុនឯកជន សូមបន្តការគាំទ្រក្នុងការប្រមូលទិញ និងរក្សាតំលៃផលិតផលសរីរាង្គដែលកសិករបាន ផលិតក្នុងទីផ្សារសេរី។
- ធានាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា គួរពង្រីក និងផ្តល់ជាឥណទានវិស័យកសិកម្មដល់ កសិករក្នុងកំរិតអត្រាការប្រាក់កាន់តែទាប។
- បន្តពង្រីក និងបង្កើនកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។

៣. អ្នកបរិភោគ និងអ្នកប្រើប្រាស់

- បន្ត និងបង្កើនការគាំទ្រផលិតផលកសិកម្មធម្មជាតិ រឺ កសិកម្មសរីរាង្គ។
- ស្វែងយល់អំពីបញ្ហានានា ដែលបណ្តាលមកពីឥទ្ធិពលនៃថ្នាក់កសិកម្ម និងដីគីមី ដែលអាចប៉ះពាល់ដល់ សុខភាពមនុស្ស សត្វ បរិស្ថាន និងស្បៀងអាហារ។

- បន្តការចូលរួមនូវគ្រប់សកម្មភាពដែលទាក់ទងនឹងការទប់ស្កាត់ និងកាត់បន្ថយថ្នាំកសិកម្ម និងជីគីមី ក្នុងសហគមន៍ និងតំបន់ដែលរស់នៅដើម្បីចូលរួមក្នុងការធានាបាននូវសុវត្ថិភាព និងនិរន្តរភាពកសិកម្ម។
- គួរចូលរួមបង្កើត និងចងក្រងសមាគមអ្នកប្រើប្រាស់ដើម្បីអោយពួកគាត់ទទួលបាននូវការការពារពីច្បាប់ អំពីសិទ្ធិក្នុងការសំរេចប្រើប្រាស់ផលិតផលដែលមាន រឺដែលគ្មានសារធាតុគីមី ជាពិសេសធានាបាននូវ ស្ថេរភាពតំលៃ និងមានសុវត្ថិភាព ។

៤. អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ

- បន្តការចូលរួមផ្តល់ជាមតិយោបល់ និងតាមដានលើសេចក្តីព្រាងច្បាប់នានា ក៏ដូចជាការអនុវត្តន៍លើការ គ្រប់គ្រង និងប្រើប្រាស់ថ្នាំកសិកម្ម ជីគីមីកសិកម្ម និងគ្រាប់ពូជដំណាំឲ្យបានសកម្មដើម្បីធានានូវនិរន្ត រភាពបរិស្ថាន និងកសិកម្មនៅកម្ពុជា។
- បន្តចូលរួមអនុវត្តសកម្មភាពកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម និងជីគីមី ជាពិសេសទប់ស្កាត់ការនាំ ចូលពូជដំណាំកែច្នៃហ្សែន (GMO) និងបង្កើនការយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុគីមី។
- បន្តចូលរួមការតាមដានការលក់ដូរ ការចែកចាយ ការយោសនាពាណិជ្ជកម្ម ថ្នាំកសិកម្មទៅតាម ក្បួនច្បាប់អន្តរជាតិ។
- ជំរុញ និងលើកទឹកចិត្តសហគមន៍កសិករ ឲ្យបន្ត និងពង្រីកការអនុវត្តកសិកម្មសរីរាង្គដោយប្រើប្រាស់នូវ ធនធានដែលមានក្នុងតំបន់។
- ជំរុញការអនុវត្តប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ (បវស) វិធានការចម្រុះគ្រប់គ្រងដំណាំ (អាយ ភី អឹម) ការ អនុវត្តកសិកម្មល្អ (ជី អេ ភី) និងពិពិធកម្មកសិកម្ម កសិកម្មចម្រុះ។
- បង្កើនការគាំទ្រដល់សហគមន៍កសិករ ដើម្បីចងក្រងជាបណ្តាញកសិករក្នុងការជ្រើសរើសពូជ ផលិតពូជ និងការទិញរួម លក់រួម។
- បណ្តុះបណ្តាលធនធានមនុស្ស សម្របសម្រួលការផ្តល់ព័ត៌មានអំពីទីផ្សារ និងព័ត៌មាននានាដល់សហ គមន៍កសិករ និងជួយស្វែងរកទីផ្សារសំរាប់ផលិតផលសរីរាង្គ។
- ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសសម្របសម្រួលដល់កសិករដើម្បីបង្កើនផលិតភាពកសិកម្មសរីរាង្គដើម្បី រួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
- ពង្រីក និងបង្កើនការផ្សព្វផ្សាយតាមរយៈសារព័ត៌មាននានា អំពីការអនុវត្តកសិកម្មសរីរាង្គដល់កសិករ សហគមន៍កសិករ និងសាធារណៈជនឲ្យយល់ដឹងបន្ថែមទៀតពីគ្រោះថ្នាក់ និងជំងឺសន្តានដើម្បីចម្អុត ពីការជាប់អន្ទាក់ប្រើប្រាស់សារធាតុគីមី។

៥. គ្រឹះស្ថានបណ្តុះបណ្តាល និងអ្នកស្រាវជ្រាវ

- សាកលវិទ្យាល័យកសិកម្មចំការដូង និងសាកលវិទ្យាល័យនានា បន្ត និងបង្កើនការសិក្សាស្រាវជ្រាវពី ឥទ្ធិពលថ្នាំកសិកម្មទៅលើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច និងជីវិតសន្តិវិធី។
- សិក្សាបន្ថែមទៀត ពីការអនុវត្តនូវបច្ចេកទេសការពារដំណាំដោយមិនប្រើប្រាស់ថ្នាំកសិកម្ម និងជីគីមី ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
- សិក្សាស្រាវជ្រាវទាក់ទងទៅនឹងការប្រើប្រាស់ភ្នាក់ងារជីវសាស្ត្រក្នុងការគ្រប់គ្រងដំណាំ និងវិធីសាស្ត្រ ដែលអាចជំនួសការប្រើប្រាស់ថ្នាំកសិកម្ម និងជីគីមី។

៦. ប្រជាកសិករ

- ចូលរួមកាត់បន្ថយ និងឈានទៅលុបបំបាត់ការប្រើប្រាស់សារធាតុគីមីសំយោគ (ថ្នាំកសិកម្ម និងជីគីមី)។
- បង្កើនការអនុវត្តកសិកម្មសរីរាង្គ (ប្រើប្រាស់សារធាតុដែលមានស្រាប់នៅក្នុងសហគមន៍ និងភូមិ) ដើម្បីរក្សាបាននូវសុវត្ថិភាព និងនិរន្តរភាពបរិស្ថាន។
- រួមគ្នាបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដែលសមស្របសំរាប់សហគមន៍ និងភូមិក្នុងការពង្រីកការងារ កសិកម្ម និងរក្សាបាននូវសុវត្ថិភាពស្បៀង។
- រួមគ្នាលុបបំបាត់ការប្រើប្រាស់ថ្នាំកសិកម្មដែលហាមឃាត់ និងថ្នាំកសិកម្មដែលគ្រោះថ្នាក់ខ្លាំងក្រៃលែង។
- បង្កើនទំនាក់ទំនង និងចងក្រងសហគមន៍កសិករ និងបណ្តាញកសិករដើម្បីការពារផលប្រយោជន៍រួម និងមានការចែករំលែកព័ត៌មានទាក់ទងនឹងទីផ្សារ និងការរកឃើញថ្មីៗ។
- អនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំ (អាយ ភី អឹម) ដូចជា ការធ្វើប្រពន្ធកសិកម្មចម្រុះ ស្រូវ ត្រី បន្លែ ការចិញ្ចឹមសត្វ ចិញ្ចឹមកង្កែប និងការធ្វើកសិកម្មសរីរាង្គដូចជា ការផលិត ស្រូវសរីរាង្គ ការដាំបន្លែសរីរាង្គ គួរតែត្រូវបានគេលើកទឹកចិត្ត។

និយាយរួម ព្រះរាជាណាចក្រកម្ពុជាពិតជាត្រូវការអភិវឌ្ឍន៍ដើម្បីការរីកចម្រើនដូចបណ្តាប្រទេសនានាលើសកលលោក។ ប៉ុន្តែទន្ទឹមនឹងមើលឃើញនូវផលប្រយោជន៍នៃការអភិវឌ្ឍន៍នេះ យើងក៏គួរតែគិតគូរឲ្យបានល្អិតល្អន់ផងដែរទៅលើការអភិរក្ស និងឥទ្ធិពលជាអវិជ្ជមាន ដែលបណ្តាលមកពីថ្នាំកសិកម្ម និងជីគីមី ដែលជាឫសគល់នៃការកាត់បន្ថយភាពក្រីក្រ។ រាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនឯកជនទាំងឡាយគួរតែយកចិត្តទុកដាក់ និងគិតគូរឲ្យបានច្រើនទៅលើតុល្យភាពនៃផលចំណេញ និងការខូចខាតបាត់បង់នូវតុល្យភាពបរិស្ថាន សុខភាព និងជីវភាពរបស់ប្រជាកសិករ និងប្រជាជនកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មន្ទីរ គ្រឹះស្ថានបណ្តុះបណ្តាល អង្គការមិនមែនរដ្ឋាភិបាលនានា និងភាគីពាក់ព័ន្ធទាំងអស់គ្នាយកចិត្តទុកដាក់តាមដាន និងត្រួតពិនិត្យរាល់សកម្មភាពទាំងឡាយរបស់ក្រុមហ៊ុនឯកជននានា ដែលនាំចូល និងចែកចាយថ្នាំកសិកម្ម គ្រាប់ពូជដំណាំ និងជីគីមី

សេចក្តីថ្លែងការណ៍រួម

ដើម្បីធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង ក៏ដូចជាធានាបាននូវអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ទាំងមូលក្នុងការរួមចំណែកកសាងប្រទេសជាតិឲ្យបានរីកចម្រើនប្រកបដោយនិរន្តរភាព។

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

#9-11, St 476, Toul Tumpong I, Phnom Penh, Cambodia

លោកស្រី អ៊ឹម ផលឡៃ ប្រធានកម្មវិធីបរិស្ថាន

Tel: (855)-12 710 115

Email: phallay@ngoforum.org.kh

Website: www.ngoforum.org.kh